

រដ្ឋ MAINE

តុលាការមណ្ឌល

ទីតាំង _____

សំណុំរឿងលេខ _____

សម្គាល់៖ ទម្រង់បែបបទនេះគឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ។ សូមបំពេញជា ភាសាអង់គ្លេសនៅក្នុងទម្រង់បែបបទភាសាអង់គ្លេស។ ប្រសិនបើអ្នកត្រូវការជំនួយ សូមទៅកាន់ការិយាល័យក្រលាបញ្ជី ហើយគេនឹងហៅទូរសព្ទទៅសេវាកម្មប្រៃ។

ពាក់ព័ន្ធនឹង៖

ការយល់ព្រមចំពោះ និងដីកា

បង្គាប់បញ្ជប់សិទ្ធិឪពុកម្តាយ

22 M.R.S. §§ 4050-4059

ដោយយោងតាមបញ្ញត្តិសេវាកម្មកុមារ និងគ្រួសារ និងច្បាប់ការពារកុមារ [ប្រការ] 22 M.R.S. §§ 4001-4099-H នៅថ្ងៃទី ____ ខែ ____ ឆ្នាំ _____ នាយកដ្ឋានសុខាភិបាល និងសេវាកម្មសង្គមជាតិនៃរដ្ឋ Maine បានដាក់ពាក្យបណ្តឹងសុំបញ្ជប់សិទ្ធិឪពុកម្តាយនៅតុលាការនេះពាក់ព័ន្ធនឹង កូន(ៗ) ដូចមានឈ្មោះខាងលើ។

តាមសេចក្តីបង្គាប់របស់តុលាការនេះ ការជំនុំជម្រះមួយទៅលើពាក្យបណ្តឹងសុំបញ្ជប់សិទ្ធិឪពុកម្តាយត្រូវបានកំណត់ពេលវេលាសម្រាប់ _____។ ក្រៅអំពីការជូនដំណឹងតាមលិខិតនេះ ភាគីទាំងអស់ទទួលបានការជូនដំណឹង ត្រឹមត្រូវ និងសមស្របអំពីការពន្យារពេលនៃនីតិវិធី។

ការជូនដំណឹងមិនបានគ្រប់គ្រាន់ត្រូវបានផ្តល់ឲ្យ _____។ តុលាការសូមបង្គាប់ឲ្យផ្តល់ការជូនដំណឹងដល់គាត់/ពួកគេ ដូចខាងក្រោម៖ _____

ភាគីដូចខាងក្រោមត្រូវបានកោះប្រជុំនៅតុលាការ ក្រោមអធិបតីភាព [លោក/លោកស្រី] _____

- ម្តាយ _____
- ឪពុក _____
- ភ្នាក់ងារ DHHS _____
- យុវជន _____
- អ្នកមើលថែធនធាន _____
- មេធាវីរបស់ម្តាយ _____
- មេធាវីរបស់ឪពុក _____
- AAG _____
- GAL _____
- មេធាវី _____

A. DHHS បាន មិនទាន់បានដាក់សេចក្តីចម្លងមួយច្បាប់នៃការជូនដំណឹងពីនីតិវិធីនេះដែលត្រូវផ្តល់ទៅឲ្យអ្នកមើលថែធនធាន (ឧទា. ឪពុកម្តាយ ចិញ្ចឹម ឪពុកម្តាយមុនពេលស្លាប់ចិញ្ចឹម និង/ឬអ្នកមើលថែជាសាច់ញាតិ)។ តុលាការសូមបង្គាប់ឲ្យមានការជូនដំណឹងដល់ _____ ដូចខាងក្រោម៖ _____

B. យុវជនដែលមានអាយុសមស្រប បាន មិនទាន់បានទទួលការជូនដំណឹងអំពីនីតិវិធីនេះ។

C. កូន(ៗ) បានស្ថិតក្នុងការមើលថែជាលក្ខណៈចិញ្ចឹមនៅ _____។

D. កាលបរិច្ឆេទទៅលើកូន(ៗ) លើកចុងក្រោយរបស់ GAL ៖ _____។ ការរាយការណ៍ចុងក្រោយរបស់ GAL ចុះកាលបរិច្ឆេទ៖ _____

ការរាយការណ៍របស់ GAL ត្រូវបាន មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាកម្តៅ និងត្រូវបានបញ្ជូនទៅឲ្យតុលាការ។

E. មានសកម្មភាពបន្ទាប់បន្សំដែលត្រូវរង់ចាំនៅតុលាការ _____ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាង/ក្នុងចំណោមគូភាគី និងអ្នកផ្សេងទៀតនៅក្នុង សំណុំរឿងនេះ។

មានសេចក្តីបង្គាប់តុលាការមួយ ដែលមានសុពលភាពអនុវត្ត ត្រូវបានចេញដោយតុលាការ _____ ហាមឃាត់មិនឲ្យមានទំនាក់ទំនង រវាង/ក្នុងចំណោមគូភាគី និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងរឿងក្តីនេះ។

ការយល់ព្រមចំពោះការបញ្ចប់សិទ្ធិឪពុកម្តាយ

ខ្ញុំបាទ/នាងខ្ញុំ _____ ជា ម្តាយ ឪពុករបស់កូន (ៗ) ដែលមានឈ្មោះខាងលើ យល់ដឹងថា នាយកដ្ឋានសុខភាព និងសេវាកម្មមនុស្សជាតិរដ្ឋ Maine បានដាក់ពាក្យបណ្តឹងមួយស្នើសុំឲ្យតុលាការបញ្ចប់សិទ្ធិឪពុក/ម្តាយរបស់ខ្ញុំចំពោះ _____ ហើយខ្ញុំយល់ដឹងថា បើតុលាការបញ្ចប់សិទ្ធិឪពុក/ម្តាយរបស់ខ្ញុំ ដីការបង្គាប់នឹងមានសុពលភាពអនុវត្តដូចតទៅ៖

ការបញ្ចប់នៃសិទ្ធិឪពុក/ម្តាយមួយ ដកហូតចេញពីឪពុក/ម្តាយនូវសិទ្ធិ អំណាច បុព្វសិទ្ធិ អភ័យឯកសិទ្ធិ ភារកិច្ច និងកាតព្វកិច្ចទាំងអស់ដែលមានចំពោះគ្នាទៅវិញទៅមករវាងឪពុក/ម្តាយ និងកូន លើកលែងតែសិទ្ធិទទួលបានកេរ្តិ៍មរតិករវាងកូន និងឪពុក/ម្តាយ។

ការបញ្ចប់សិទ្ធិឪពុក/ម្តាយម្នាក់ មិនប៉ះពាល់ដល់សិទ្ធិរបស់ម្តាយ/ឪពុកម្នាក់ទៀតឡើយ។

ឪពុក/ម្តាយដែលសិទ្ធិរបស់ខ្លួនត្រូវបានបញ្ចប់ មិនមានសិទ្ធិទទួលបានការជូនដំណឹងពីនីតិវិធីស្វែងរកកូនចិញ្ចឹមនោះទេ ហើយក៏មិនមានសិទ្ធិប្រឆាំងនឹងការស្វែងរកកូនចិញ្ចឹម ឬចូលរួមក្នុងនីតិវិធីផងដែរ។

មិនមានដីកាបង្គាប់ណាមួយដែលបញ្ចប់សិទ្ធិអាណាព្យាបាល ដែលអាចដកសិទ្ធិរបស់កូនក្នុងការទទួលបានអត្ថប្រយោជន៍ដែលត្រូវផ្តល់ឲ្យកូនពីភាគីទីបីណាមួយ ទីភ្នាក់ងារ រដ្ឋ ឬសហរដ្ឋអាមេរិក ហើយក៏មិនអាចប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍ដែលជនជាតិអាមេរិកកាំងអំបូរដើមម្នាក់ត្រូវទទួលបានពីការផ្ទេរឲ្យពីសមាជិកម្នាក់នៃកុលសម្ព័ន្ធតណ្តាដែលសហព័ន្ធទទួលស្គាល់នោះទេ។

សុពលភាពនៃដីកាបង្គាប់មួយដែលត្រូវបានពន្យល់មកកាន់ខ្ញុំបាទ/នាងខ្ញុំ ហើយដោយយល់ពីសុពលភាពទាំងនោះ ខ្ញុំបាទ/នាងខ្ញុំបានយល់ព្រមដោយចេតនា និងដោយស្ម័គ្រចិត្តចំពោះការបញ្ចប់សិទ្ធិឪពុកម្តាយរបស់ខ្ញុំចំពោះកូន (ៗ) ដែលមានឈ្មោះខាងលើ។

ខ្ញុំក៏សូមបោះបង់សិទ្ធិប្តឹងឧទ្ធរណ៍ក្នុងក្តីនេះផងដែរ។

ការបរិច្ឆេទ៖ _____ ហត្ថលេខា៖ _____

លទ្ធផល និងសេចក្តីបង្គាប់

ឪពុក/ម្តាយដែលបានចុះហត្ថលេខានៅខាងលើ បានបង្ហាញមុខ និងបានអនុវត្តដោយចេតនា និងដោយស្ម័គ្រចិត្តនូវការយល់ព្រមពីខាងដើម ចំពោះការបញ្ចប់សិទ្ធិឪពុកម្តាយនៅចំពោះមុខខ្ញុំ។ ដូច្នេះ តុលាការ សូមចេញសេចក្តីបង្គាប់ ដោយយោងតាម [ប្រការ] 22 M.R.S. §§ 4050 និង 4057 ថាសិទ្ធិមេបារបស់ _____ ចំពោះ _____ នឹងត្រូវបានបញ្ចប់។

ផែនការកំណត់ភាពអចិន្ត្រៃយ៍គឺនៅ៖ _____ ។

មុនការបញ្ចប់សិទ្ធិឪពុកម្តាយ ឪពុក/ម្តាយត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋប្រឆាំងនឹងកុមារ។ សិទ្ធិឪពុកម្តាយរបស់ _____ ដែលត្រូវបានបញ្ចប់ គឺតម្រូវឲ្យមានការបង់ប្រាក់សរុបចំនួន \$ _____ សម្រាប់ជួយដល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុទៅថ្ងៃអនាគតសម្រាប់កូន។ 22 M.R.S. § 4056(5)

ក្រឡាបញ្ជីត្រូវបញ្ចូលព័ត៌មានខាងក្រោមទៅក្នុងបញ្ជីសំណុំរឿង៖

ការយល់ព្រមចំពោះ និងសេចក្តីបង្គាប់ឲ្យបញ្ចប់សិទ្ធិឪពុកម្តាយរបស់ ម្តាយ ឪពុក ដោយយោងតាម _____ ចុះកាលបរិច្ឆេទ៖ _____ ត្រូវបានដាក់រួចរាល់។

ការពិនិត្យរបស់តុលាការកំណត់សម្រាប់ _____ ។

អនុលោមតាម M.R. Civ. P. 79(a) ដីកាបង្គាប់នេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីសំណុំរឿងតាមសេចក្តីយោង ផ្អែកតាមការបង្គាប់ដាក់លាក់របស់តុលាការ។

កាលបរិច្ឆេទ៖ _____ ចៅក្រមនៃតុលាការមណ្ឌលនៃរដ្ឋ Maine

ការផ្តល់ដីកាបង្គាប់

គូភាគីត្រូវបានផ្តល់ឱ្យនូវសេចក្តីចម្លងនៃដីកាបង្គាប់ ដោយផ្ទាល់ដៃ តាមការផ្ញើសេចក្តីចម្លងមួយច្បាប់ តាមប្រៃសណីយ៍ធម្មតាទៅឱ្យបុគ្គលដូចខាងក្រោម៖

- ជំនួយការអគ្គមេធាវី
- មេធាវីរបស់ម្តាយ/ម្តាយតំណាងដោយឱ្យខ្លួនឯង
- មេធាវីរបស់ឪពុក/ឪពុកតំណាងដោយខ្លួនឯង
- GAL
- ការិយាល័យ CASA នៃរដ្ឋ Maine (ប្រសិនបើពាក់ព័ន្ធ)
- ផ្សេងៗ៖ _____
- ផ្សេងៗ៖ _____

កាលបរិច្ឆេទ៖ _____

ក្រឡាបញ្ជីតុលាការមណ្ឌល